

ហេតុអ្វីបានជាព្រះយេស៊ូវប្រាប់អោយយើងស្រឡាញ់ខ្មាំងសត្រូវរបស់យើង?

Why would Jesus tell us to love people who are our enemies?

លូកា Luke 6:27-38

២៧ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នា ដែលកំពុងស្តាប់ថា ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយ
ប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្តាប់អ្នករាល់គ្នាវិញ ២៨ ចូរឲ្យពរដល់អ្នកណាដែលគេប្រទេចផ្តាសា
អ្នក ហើយអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក ២៩ ឯអ្នកណាដែលទះកំផ្លៀងអ្នកម្ខាង នោះត្រូវ
បែរម្ខាងទៅឲ្យគេទៀត ហើយបើអ្នកណាយកអារវែងរបស់អ្នក នោះកុំឲ្យយាត់មិនឲ្យគេយកអារ
តូចអ្នកផងឡើយ ៣០ ចូរឲ្យដល់អ្នកណាដែលសូមអ្នក ហើយបើអ្នកណាយករបស់អ្វីផងអ្នក
នោះកុំឲ្យទារវិញឡើយ ៣១ ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តនឹងខ្លួនយ៉ាងណា នោះត្រូវតែ
ប្រព្រឹត្តនឹងគេយ៉ាងនោះដែរ ៣២ បើអ្នករាល់គ្នាស្រឡាញ់តែពួកអ្នកដែលស្រឡាញ់ដល់អ្នក នោះ
តើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ស្រឡាញ់ដល់ពួកអ្នក ដែលស្រឡាញ់គេដូច
គ្នាដែរ ៣៣ ហើយបើអ្នករាល់គ្នាប្រព្រឹត្តល្អ ចំពោះតែពួកអ្នកដែលប្រព្រឹត្តល្អនឹងខ្លួនអ្នក នោះតើ
មានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ប្រព្រឹត្តដូច្នោះដែរ ៣៤ បើអ្នករាល់គ្នាឲ្យគេខ្ចី
ដែលសង្ឃឹមនឹងបានវិញ នោះតើមានគុណបំណាច់អ្វី ដ្បិតទាំងមនុស្សមានបាបក៏ឲ្យមនុស្សមាន
បាបខ្ចីដែរ ដើម្បីឲ្យបានដូចដើមវិញ ៣៥ ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ឲ្យ
ប្រព្រឹត្តល្អនឹងគេ ហើយឲ្យគេខ្ចី ដោយឥតសង្ឃឹមនឹងបានអ្វីមកវិញចុះ នោះអ្នករាល់គ្នានឹង
បានរង្វាន់យ៉ាងធំ ហើយនិងធ្វើជាកូននៃព្រះដ៏ខ្ពស់បំផុត ដ្បិតទ្រង់តែងល្អ ដល់ទាំង
មនុស្សអាក្រក់ និងមនុស្សអាក្រក់ដែរ ៣៦ ដូច្នោះ ចូរអ្នករាល់គ្នាមានចិត្តមេត្តាករុណា ដូច
ជាព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ ។ ៣៧ កុំឲ្យប៉ោលទោសគេ
ឲ្យសោះ ដើម្បីកុំឲ្យមានគេប៉ោលទោសអ្នកវិញ កុំឲ្យនិន្ទាគេឡើយ ដើម្បីកុំឲ្យមានគេនិន្ទាអ្នកវិញ
ដែរ ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ ៣៨ ចូរឲ្យទៅគេ នោះនឹងបានមកអ្នក
ដែរ គេនឹងរាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងលាក់ ហើយដាក់ឲ្យហៀរ នឹងយកមកដាក់បំពេញ
ចិត្តអ្នកផង ដ្បិតគេនឹងរាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នករាល់ឲ្យគេ ។

១- ព្រះយេស៊ូវបានសង្គ្រោះយើងដោយសារយើងជាមនុស្សល្អដូចម្តេច

Jesus didn't save us because we were nice people

រ៉ូម Romans 3:23 tells us “២៣ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្លះមិនដល់សិរីល្អនៃព្រះ all have sinned and fall short of the glory of God.”

ទីតុស Titus 3:3 “៣ ដ្បិតពីដើម យើងរាល់គ្នាក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយរង្វេងដែរ ទាំងបំរើសេចក្តីប៉ងប្រាថ្នា និងសេចក្តីសំរើបផ្សេងៗ ទាំងរស់នៅដោយសេចក្តីគំរក់ និងសេចក្តីឈ្នានីស យើងក៏គួរខ្ពើម ហើយបានស្អប់គ្នាទៅវិញទៅមកដែរ For we ourselves were once foolish, disobedient, led astray, slaves to various passions and pleasures, PASSING OUR DAYS IN MALICE AND ENVY, hated by others and HATING ONE ANOTHER.

២- ព្រះយេស៊ូវបញ្ជាឲ្យយើងស្រឡាញ់ខ្មាំងសត្រូវរបស់យើង

Jesus commanded us to love our enemies

៣៥ ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ឲ្យប្រព្រឹត្តល្អនឹងគេ ហើយឲ្យគេខ្ចី ដោយឥតសង្ឃឹមនឹងបានអ្វីមកវិញចុះ នោះអ្នករាល់គ្នានឹងបានរង្វាន់យ៉ាងធំ ហើយនិងធ្វើជាកូននៃព្រះដ៏ខ្ពស់បំផុត ដ្បិតទ្រង់តែងល្អ ដល់ទាំងមនុស្សអាក្រក់ និងមនុស្សអាក្រក់ដែរ ៣៦ ដូច្នោះ ចូរអ្នករាល់គ្នាមានចិត្តមេត្តាករុណា ដូចជាព្រះបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ “... love your enemies, and do good, and lend, expecting nothing in return, and your reward will be great, and you will be SONS OF THE MOST HIGH, for HE IS KIND to the ungrateful and the evil. Be merciful, even as YOUR FATHER IS MERCIFUL.

៣- សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះខ្មាំងសត្រូវរបស់យើងបានសង្គ្រោះ

His love for us (His enemies) led to us being saved

គីម៉ូកូឡូស Colossians 1:21-22 tells us “២១ រីឯអ្នករាល់គ្នា ដែលពីដើមត្រូវពង្រាត់ចេញ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយអំពើអាក្រក់នោះ ២២ ឥឡូវនេះវិញ ទ្រង់បានផ្សះផ្សាក្នុងរូបសាច់ទ្រង់ ដោយបានទទួលសុគត ដើម្បីនឹងថ្វាយអ្នករាល់គ្នាជាដង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់ Once YOU were alienated from God and were enemies in your minds because of your evil behavior. But now he has RECONCILED you by Christ's physical body through death to present you holy in his sight”